

Student Viking Email

វិធីសាស្ត្រក្នុងការចូលដំណើរការ MS Outlook Online

សម្រាប់ និស្សិត LONG BEACH CITY COLLEGE

វិធីសាស្ត្រក្នុងការចូលដំណើរការ MS Outlook Online

គណនីអ៊ីម៉ែលនិស្សិត LBCC


- ក្នុងនាមជានិស្សិតដែលកំពុងសិក្សានៅ LBCC អ្នកអាចប្រើគណនីអ៊ីម៉ែលនិស្សិត LBCC បាន
- អ៊ីម៉ែលរបស់អ្នកមានទម្រង់បែបនេះ :
 - ~ (អក្សរដំបូងនៃឈ្មោះ)(នាមត្រកូល)(លេខជាលំដាប់) @student.lbcc.edu
 - ~ ឧទាហរណ៍: អ៊ីម៉ែលរបស់ Ole Viking អាចនឹងមានលក្ខណៈដូចនេះ៖ **oviking123@student.lbcc.edu**

*** កំណត់ចំណាំ ***

នៅពេលដែលអ្នកបញ្ចប់ការសិក្សា ផ្ទេរ ឬផ្អាកការសិក្សា អ្នកនឹងមិនអាចប្រើគណនីអ៊ីម៉ែលនិស្សិត LBCC របស់អ្នកបានទៀតទេ។ សូមណែនាំឱ្យអ្នកទុកដាក់សារសំខាន់ៗរបស់អ្នកឱ្យបានត្រឹមត្រូវ


វិធីសាស្ត្រក្នុងការចូលដំណើរការ MS Outlook Online

ជំហានទី 1: ចូលទៅកាន់ lbcc.edu



វិធីសាស្ត្រក្នុងការចូលដំណើរការ MS Outlook Online

ជំហានទី 2: ចង្អុលទៅលើពាក្យ **QUICKLINKS** ដែលនៅផ្នែកខាងលើនៃគេហទំព័រ.



ជំហានទី 3: នៅពេលដែលតារាងនៅក្រោម QUICKLINKS លេចឡើង សូមចុចលើពាក្យ **Viking Portal** ដែលស្ថិតផ្នែកនៅខាងក្រោមបំផុត

វិធីសាស្ត្រក្នុងការចូលដំណើរការ MS Outlook Online

ជំហានទី 4: វាយបញ្ចូលលេខ **Viking Student ID** និង **Password** របស់អ្នក បន្ទាប់មកចុចលើពាក្យ **Login**

VIKING PORTAL

VikingID / EmployeeID
0123456

Password
.....


LB LONG BEACH
CITY COLLEGE

Login **Change Password** **New/Forgotten Password**

- [Student Login Help](#)
- [Faculty/Staff Login Help](#)


វិធីសាស្ត្រក្នុងការចូលដំណើរការ MS Outlook Online

ជំហានទី 5: ចុចលើពាក្យ **Office 365**.



វិធីសាស្ត្រក្នុងការចូលដំណើរការ MS Outlook Online



ជំហានទី 6: ចុចលើពាក្យ **Sign In**



វិធីសាស្ត្រក្នុងការចូលដំណើរការ MS Outlook Online

ជំហានទី 6: អ៊ីមែលសម្រាប់ Office 365 របស់អ្នកក្នុងការ sign in គឺមានទម្រង់បែបនេះ: **VikingIDnumber@lbcc.edu**.

ឧទាហរណ៍: **0123456@lbcc.edu**




សូមកត់សម្គាល់ថា វា ខុសគ្នា
ពីអ៊ីមែលពិតប្រាកដរបស់
អ្នកនៅ LBCC

ជំហានទី 7: បន្ទាប់មកសូមចុចលើពាក្យ **Next**. ផ្ទាំងបន្ទាប់នឹងសួរប្រសិនបើអ្នកចង់បន្ត sign in តាមជម្រើសរបស់អ្នក អ្នកអាចជ្រើសរើស **Yes** ឬ **No**

វិធីសាស្ត្រក្នុងការចូលដំណើរការ MS Outlook Online

សូមអបអរសាទរ! អ្នកចូលទៅ Office 365 Account របស់អ្នកដោយជោគជ័យហើយ!




នៅទីនេះ អ្នកអាចចូលនៃកម្មវិធីរបស់អ្នក ដោយចុចលើពាក្យ **Outlook**.

បន្ថែមពីនេះទៀតអ្នកអាចប្រើ Web Version នៃ Office 365 suite.

(សូមកត់សម្គាល់ថា ជម្រើសនៅក្នុង **Web Version** នៃ Office 365 គឺមានកំណត់ក្នុងការប្រៀបធៀបទៅនឹង desktop version.)

វិធីសាស្ត្រក្នុងការចូលដំណើរការ MS Outlook Online



អ្នកអាចមើលអាសយដ្ឋានអ៊ីម៉ែលនិស្សិត LBCC របស់អ្នកនៅក្នុង Office 365 ដោយ៖

- ចុចលើឈ្មោះរបស់អ្នក នៅជ្រុងខាងស្តាំផ្នែកខាងលើ.
- ក្រោយមកជ្រើសរើសយកពាក្យ **"My account"** នៅក្នុងតារាងខាងក្រោម
- បន្ទាប់មកជ្រើសរើសយកពាក្យ **"Personal Info"** នៅផ្នែកខាងឆ្វេងនៃតារាង